

**ឯកសារបច្ចេកទេស**  
**ស្តីពី**  
**គរប៊ែបត្ថេនីជីក ប្រើបាយទាមបច្ច្ទាងនិង**  
**SOLAR HYDROPONICS AND AQUAPONICS**



**អ្វីបច្ចំដោយក្រុមការងារគ្របាន S-RET  
និងកែសម្រួលដោយ បណ្ឌិត នាស ឱធម៌ខ្មែរ**

**រាជធានីភ្នំពេញ ខេមរែង ឆ្នាំ២០២០**



## ទាញការ

របាយការចា .....	២
១. សេចក្តីផ្តើម .....	៥
២. វិធីសាងស្តី .....	៥
៣. ការដំបន់លើទីក ដែលនៅស្វ័យប្រវត្តិ .....	៥
៤. ការដំបន់លើទីក ដែលហូរចុះឡើង .....	៦
៥. ការដំបន់លើទីក ដែលមានចិត្តីមត្រី .....	៧
៦. ការប្រើប្រាស់ .....	៩០
៧. គុណសម្រាតី និងគុណវិបត្តិ នៃការដំបន់លើទីក .....	១១
៨. ៩. គុណសម្រាតី .....	១១
៩. ១០. គុណវិបត្តិ .....	១២
១០. បញ្ហាទូទៅ និងជំណោះស្រាយសម្រប .....	១២
១១. ឧបករណ៍ភាស់អ៊ីន ឬ ត្រូវតិន្នន័យ .....	១៣
១២. ១. របៀបភាស់កម្រិត pH ទីក .....	១៣
១២. ២. របៀបភាស់កម្រិត EC ទីក .....	១៤
១២. ៣. ឧបករណ៍ត្រូវតិន្នន័យសិក្សាតុណូកភាព និងសំណើមហិយាកស .....	១៥
១៣. ការយោង .....	១៦

## គោលការណ៍

កសិកម្មជាថីវិស់យម្ញយ ត្រង់ណេញវិស់យកាឆាតដើរឡើត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគិតបណ្តិត និងមិនម៉ាត់បំផុតរបស់ សម្រួលអត្ថមហាសេវាបឋៀនជាន់ មិន សែល នាយកដ្ឋាមត្រូវ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងកសិកម្ម ត្រាប្រមាណ និងនេសាទ ធ្វើតារាយកចិត្តទុកដាក់ជាសំខាន់លើការធ្វើទំនើបកម្មវិស់យនេះ ដើម្បីបង្កើនជលិតភាព ពិនិត្យកម្ម និងពាណិជ្ជកម្មនិយកម្ម ត្រង់ទិសដៅរាយចំណោមបង្កើនបន្លែមជលចំណោញ ពីជលិតកម្មកសិកម្ម ពោលគិបង្កើនប្រាក់ចំណូលរបស់គ្រួសារកសិករ។ ត្រង់ប្រការណ៍នៃការអភិវឌ្ឍនិយកនិយម្យរិស់យខស្សាបកម្ម សេវាកម្ម និងវិស់យដ្ឋាន ឡើត កម្មង់ណលកម្មត្រង់និយកសិកម្មចេះតែបន្ថែមចូលរិប់កំណត់កាល នៃខ្សែជ្រើនកំណត់ការ និងកំចង់កសិកម្ម ដែលធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌ្ឋាន និងកំចង់កសិកម្ម រហូតដល់ការក្នុង និងកំចង់កសិកម្ម ដែរ។

ដើម្បីធ្វើឲ្យកម្រិតបច្ចេកវិទ្យាឌ្ឋាន និងជាមុនុយខែីលបើន្បាន់ សារប្រយោជន៍ដីជំន៉ើ របស់បច្ចេកវិទ្យាចាមពលកកើតឡើងវិញ (Renewable Energy Technologies, RET) សម្រាប់វិស់យកសិកម្ម ក្រសួងកសិកម្ម ត្រាប្រមាណ និងនេសាទបានសម្រេចអនុវត្តការងារ “ការកសាងសមត្ថភាពបន្ទាត់ តាមរយៈការពារិកបច្ចេកវិទ្យាចាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្មជាតិ (Building Adaptive Capacity through the Scaling-Up of Renewable Energy Technologies in Rural Cambodia Project, S-RET)” ដោយប្រើប្រាស់ជំនួយកិតសំណងរបស់មួលនិជិបន្ទានសកល (Global Environment Facility, GEF) តាមរយៈមួលនិជិបន្ទានកាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development, IFAD) ចាប់ពីខែកុលា ឆ្នាំ២០១៦ ត្រង់តោល

បំណងសាកលវិធីបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថាមពលកតើតម្រូវការ  
ដែលសមស្របមួយចំនួន។ គុណភាព៖ **មានបច្ចេកវិទ្យាដំបន់លើទីក្រុង**  
**ប្រើបាយព្រមទាំងអាជីវកម្មជាមួយ។**

ដោយមានកិច្ចសហការបច្ចេកទេសយ៉ាងជិតស្តីឡើ ជាមួយក្រុមហ៊ុន Solar Green Energy Cambodia-SOGE តម្រូវការ S-RET បានសាកលវិធី  
បច្ចេកវិទ្យាដំបន់លើទីក្រុង ប្រើបាយព្រមទាំងអាជីវកម្មជាមួយ ដែលអាចប្រើប្រាស់បាន  
នៅត្រូវបានបង្កើតឡើង ដោយ តុលាទី ប្រើបាយព្រមទាំងអត្ថិត្តិសនី សំដែរជូយ  
កាត់បន្ទូយ ការចំណាយពេលវេលា កម្លាំងពលកម្ម ចិវិកា និងការបំភាយ  
ខស្សនផ្ទះកញ្ញាក់។

តម្រូវការ S-RET សូមលើកទីក្រុងប្រើបាយព្រមទាំងអាជីវកម្មជាមួយក្រុមហ៊ុនមេដ្ឋាន ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យា ប្រើ  
បាយព្រមទាំងអាជីវកម្ម អាចបង្កើននូវប្រសិទ្ធភាព ប្រសិទ្ធភាព និងការដៃជាក់  
របស់កសិករ។

## ១. សេចក្តីផ្តើម

បន្លែជាអាហារដៃសំខាន់សម្រាប់ការរួមចុកប្រចាំថ្ងៃ។ បន្លែផ្តល់អាបកូបត្ថម្ភចាំបាច់សម្រាប់គ្រប់ការរួមពលាស់ និងវិវឌ្ឍឈាមសំរាប់កាយ និងប្រាក្សាស្ថារតី។ បន្លែមានសារធាតុចិត្តធមជាប្រើប្រាស់ដូចជា វិតាឡីន (Vitamin) អាសីតសវិភាគ (Organic Acid) និងសារធាតុខ្លួន (Minerals)។ អ្នកដំណាន ផ្តូកអាហាររួមចុកបានឡើដឹងថា ជាមួយម មនុស្សត្រូវការអាហារ ពី ២ ៣០០ ទៅ ៤ ៥០០ គីឡូការទ្វូរ ជាដែរដែលថ្ងៃ ។ ក្នុងនោះ គូរមានបន្លែពី ២៥០ ទៅ ៣០០ ក្រោម ក្នុងមួយថ្ងៃ បូប្រហាក់ប្រហែល ៧,៥ ទៅ ៨ គីឡូការមួយថ្ងៃខះ។

**បច្ចុប្បន្ននេះ:** ការផ្តល់ជ័ង់បន្លែស្ថាត ឬ មានសុវត្ថិភាព កំពុងជាកម្មវិធី ដែលត្រូវយកចិត្តទុកដាក់បំផុត។ ទោះជាប់ប្រហែល៖ និងជាប់ប្រាការដំបី៖ បន្លែជាយមិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រីមត្រូវ ឬមទាំងការប្រើដឹង ថ្មីកសិកម្ម ព្រមទាំងថ្មីដំបូងការរួមពលាស់មិនត្រីមត្រូវ និងលើសកម្មិត។

**សៀវភៅនេះ:** ណែនាំអំពីបច្ចេកទេសជាបន្លែលើទីក ប្រើចាមពល ព្រះអាជិត។


## ២. ទិន្នន័យ

បច្ចេកទេសជាបន្លែលើទីក តីជាការជាបន្លែលើទីក ដែលមានណាយដី (សុលុយស្សានដី) ពេលតីជាការជាំ ជាយមិនប្រើដឹង។ បុសដំណោះស្រាយសុលុយស្សានដីផ្ទាល់។

សម្រារប្រើប្រាស់រួមមាន៖ កំព្យូងជាំបន្លែលើទីក ស្អាត អង្គាម ត្រួតស ចាសបណ្តុះក្នុង សារធាតុចិត្តធម (សុលុយស្សានដី និងទីក)។ ល។

បច្ចុប្បន្ន មានវិធីជាបន្លែលើទីកប្រើប្រាស់ប៉ុន្តែវិធីដែលគេនិយមជាងគេ មាន ៣ ព័ត៌មាន៖ ១) ជាបន្លែលើទីកនៅសៀវភៅ (Deep Water Culture) ២) ជាបន្លែលើទីកដែលបញ្ចុះឡើង (Nutrient Film Technique) និង ៣) ជាបន្លែលើទីកដែលមានចិត្តធមត្រូវ (Aquaponics)។

## ២.១. គារបោចឆ្លេយិទិក នៃវត្ថុ (Deep Water Culture)



ប្រព័ន្ធដំបែនបៀទិក នៃវត្ថុ


លេខា:	មុខងារ	លក្ខណៈបច្ចេកទេស
១. ផ្ទាល់សុទ្ធនា (Solar panel)	បំលែងចាមពលព្រះ អាពិក្ស ជាមួយសានី	ពី ៦០-៩២០ វ៉ត់/ផ្ទាល់
២. ថ្វាលដាំ (Grow bed)	សម្រាប់ទ្រឡប់ជំណោះ ជំនួសវិធីដាំលើដី	មានទំហំផ្សេងៗ
៣. ធុងជាក់ដី (Nutrient reservoir)	រក្សាសុលុយស្សាគដី មុន បញ្ចូនទៅប្រុសជំណោះ	មានទំហំផ្សេងៗ (គ្រប់ ធុងចំណុះ ២៥០ លីត្រ)
៤. មួកទឹកប្រឈមទិក (Water Pump)	ប្រឈមសុលុយស្សាគដី ពីធុង បញ្ចូនទៅថ្វាលជំណោះ ធ្វើឲ្យទិកមានអុកសុំបែក្រែន	មានសមត្ថភាពផ្សេងៗ
៥. មួកទឹកប្រឈមខ្សោះ (Air Pump)	ធ្វើឲ្យទិកមានអុកសុំបែក្រែន	ប្រើប្រាស់ជាប់ ១២ វីល
៦. អាគុយ (Batteries)	រក្សាអុកចាមពលអតិសានី សម្រាប់ប្រើនៅពេលយប់	១២ វីល ចំនួន ២
៧. ប្រព័ន្ធទុយោ (Piping system)	បង្កួរសុលុយស្សាគដី ពីធុង ទៅថ្វាលជំណោះ	ប្រើប្រាស់ PVC



សូលុយស្សងជី ដែលនៅក្នុងផុង (ផុងស្សាប់ ឬ អាងបេក្ខង) ត្រូវបានបញ្ចូនជាបន្ទូបន្ទាប់ទៅក្នុងអាង ឬ ផុងទីក ដែលមានច្នាលដំណាំនៅពីលី។ គួរបើខបករណ៍បុមុខលំ ដើម្បីធ្វើឡើងទីកមានចលនា ឬ ពណ៌៖ ពេលតីមានអុកសុវត្ថិភាពសម្រាប់ប្រុសដំណាំ។ វិធីសាស្ត្រនេះសាមញ្ញចំណាយពីច និងសម្រសបសម្រាប់កសិករដែលមានទំហំជលិតកម្មភូមិ។

## ២.២. គារបំបែកផ្ទៃឡើង ដែលបង្កើរចុះឡើង (Nutrient Film Technique)


ជាពីធីដែលគេនិយមសម្រាប់ដំបន់ទ្រង់ត្រាយដំ ឬ មានលក្ខណៈពាណិជ្ជកម្ម។ វាមានប្រសិទ្ធភាពខ្ពស់ តែតម្រូវឡើងចំណាយដើមទុនប្រើប្រាស់ គួរសម្រាប់ប្រុសដំណាំ។ សូលុយស្សងជីត្រូវបានធ្វើឡើងនៅក្នុងទុបយោះ ហើយផ្តល់កាត់ប្រុសដំណាំ។




ការដំបែនផ្លូវលើទីក ដែលហូរចុះខ្សោយ (Nutrient Film Technique)

## ២.៣. គារជំថតផ្លូវលើទីក ដែលមានមូលដ្ឋាន (Aquaponics)

ប្រព័ន្ធនេះ (Aquaponics) វួមាន ធ្វាលដំណាំ រាងចិត្តឱមត្រី ឬអីណី តម្រងចម្រោះដើសារស្ថាន ធ្វានសុឡាតា អាតុយ មូទែរបុម និងទុយយោ។



ប្រព័ន្ធដំបែនផ្លូវលើទីក ដែលមានមូលដ្ឋាន (Aquaponics)



## ប្រព័ន្ធផំបែនលានចិត្តីមក្តី (Aquaponics)

ឈ្មោះ	មុខងារ	លក្ខណៈ បច្ចេកទេស
១. ផុងសូលុយស្បែងដី (Sump tank)	- រក្សាសូលុយស្បែងដី មុនបញ្ចនទៅដំណាំ	មានចំណុះផ្សេងៗ
២. ថ្វាលដំណាំ (Grow bed)	- ទ្រឡប់ដំណាំ ដំនួសដី	មានទំហំផ្សេងៗ
៣. ផុងចម្រោះ ដីវសារ្យណូ (Biofilter)	- ជាដំរកសម្រាប់បាក់តេវី លូតលាស់ ហើយបំលែង អាម៉ូត្រូក ជាការកស់ណែល សវៀភាព និត្រាត និងខស្ស់ន កាបឹនិក (សារធាតុចិត្តីម)	មានចំណុះផ្សេងៗ
៤ & ៥. ប្រព័ន្ធទុយោះ (Piping system)	- បង្កូរសូលុយស្បែងដី ពីផុង ទៅថ្វាលដំណាំ	ទុយោះ PVC
៦. អាងចិត្តីម ត្រី (Fish tank)	- សម្រាប់ចិត្តីមក្តី	មានចំណុះផ្សេងៗ

៦. មឹទីរូម (Water Pump)	- បុមសុលុយស្សែងពីក្នុងដី ទៅត្រាលដំណាំ - បង្កើតអុកសីវិហូន នៅក្នុង ទីកន្លែងការពារមិនមែនមាន ស្ថិក ក្នុងដី	មានសមត្ថភាព ធ្វើដោយ
៧. ផ្ទះសំណាត់ (Net house)	- ការពារដំណាំពីកំដៅព្រះ អាណិក ទីកដ្ឋាន និងសត្វ ជូនចំនៃ	មានទំហំធ្វើដោយ
៨. មឹទីរូមខ្សែ (Air Pump)	- ធ្វើឲ្យទីកមានអុកសីវិហូន	ប្រើប្រាស់ជាប់ ១២ រ៉ូល

**សុលុយស្សែងដី** : ជាទូទៅ ដំណាំត្រូវការដំណាតិ បុ សារធាតុចិត្តីមប្រើប្រាស់មុខ  
សម្រាប់លួតលាស់ ដូចជា : កាបូន (C) អីដ្ឋីវិហូន (H) អាបូរូ (N) បូតាសូវ  
ម (K) ហូស្សី (P) ស្អាន់ធោ (S) កាល់សូវម (Ca) ម៉ាញ្ញីសូវម (Mg) ដែក (Fe) បូ  
(B) ម៉ែការណែនស (Mn) ទេដែង (Cu) ស៊ូដូសី (Zn) ម៉ូលីបេដែន (Mo) និងក្រុរ  
(Cl)។ សារធាតុចិត្តីមទាំងនេះត្រូវបានគេលាយជាមួយទីក ជាសុលុយស្សែងដី  
ក្នុងបរិមាណណា តិច បុ ប្រើប្រាស់នៅកាមប្រភេទ និងបរិមាណដំណាំ ។ ជាទូទៅ តែ  
ប្រើប្រាស់អាបូរូ (N) ហូស្សី (P) បូតាសូវម (K) កាល់សូវម (Ca) ម៉ែការណែនស (Mn) និង ស្អាន់ធោ (S)។

### ការប្រើបញ្ជីបន្ទូលបន្ទូល ដែលជាំលើទីក និងជាំលើដី

បន្ទូល	ទិន្នន័យ (តោន/បិកតា)	
	ជាំលើទីក	ជាំលើដី
សាច្ទភាព	៣០០ - ៣៣០	៥២
ប៉ែងបោះ	៣៥០ - ៤៥០	៥០ - ៩០០
ក្រសក់	៧០០ - ៨០០	៩០ - ៣០
ស្ថិកភាព	១៩០ - ១៩០	២០ - ៤០

ផែធ្រោះ ការជាំបន្ទូលលើទីក ផ្តល់ទិន្នន័យល្អស់ជាងការជាំបន្ទូលលើដី។

### ៣. គារប្រើប្រាស់

- ត្រាំងសុឡ្ង ហេម្ចងចាមពលប្រាជៈអាតិក្យ ជាបាមពលអតិសនី។ ជាតុទៅ ភាគម្រៀវូមានការថែរក្សាតិចត្តុច។ វាមានភាយុកាលប្រើប្រាស់ រហូតដល់ ២៥ ទៅ ៣០ ឆ្នាំ។ គួរឧស្សាហ៍សម្ងាតផ្តល់ និងពិនិត្យ ប្រព័ន្ធដែលភ្លើង
- អាតុយ ទទួល និងធ្វើកចាមពលអតិសនី។ ចាមពលនេះសម្រាប់ ប្រើប្រាស់បូមទឹក នៅពេលយប់ បុ នៅពេលគ្នានឹងប្រាជៈអាតិក្យ
- មូទៅរបូមសូលុយស្សាឃី ពីធ្វើបញ្ញានៅដំណោះ
- គួរបូមខ្សោះ ដើម្បីធ្វើឲ្យមានអុកសុវត្ថិភាពនៅក្នុងទឹក និងការពារ មិនឲ្យមានស្សាឃីនៅក្នុងរាង
- គួរក្រាលក្រាលពណ៌ខ្សោះ ដែលមិនត្រាបទឹក នៅលើដី និងនៅពី ក្រាមប្រព័ន្ធ ដើម្បីធ្វើឲ្យបុសដំណោះលូតណាស់បានល្អ
- គួរជាក់ស្របតិជ្ទី បុ ឬបុង ក្នុងក្រុងទប់បុសដំណោះ ឲ្យលួម ពោលគីមិនជួរ បុ មិនណែនពេក ដើម្បីធ្វើឲ្យដំណោះរាជស្របយក ទឹក និងសារធាតុចិត្តធម៌បានល្អ
- គួរពិនិត្យសារធាតុចិត្តធម៌ ក្នុងសូលុយស្សាឃីដី រៀងរាល់ ២ ទៅ ៣ថ្ងៃ។ ត្រូវបានឈ្មោះ ហើយសូលុយស្សាឃីដី និងក្រុងក្រុងទប់បុសដំណោះ ដើម្បីធ្វើឲ្យបុសយក ហើយសូលុយស្សាឃីមានសារធាតុចិត្តធម៌ប្រចើនប្រួល
- គួររាល់ក្រិត pH និង EC នៃសូលុយស្សាឃីដី ដោយណែនធ្វើឲ្យ pH មានក្រិត ពី ៥,៥ ទៅ ៦,៥ និង EC មានក្រិត ពី ២ ០០០ ទៅ ៥ ០០០  $\mu\text{s}/\text{cm}$
- គួរជាក់ឲ្យដំណោះត្រូវពន្លឺថ្ងៃ ប្រមាណ ៥ ទៅ ៦ ថ្ងៃ ក្នុងមួយថ្ងៃ ដើម្បីឲ្យរាយស្សីសំហោត

- បើដំបែន្តែស្ថិក ហើយអាកាសធាតុត្រូវខ្សោះនឹង គួរបាយពីការបែកចេក ២ ទៅ ៣ ដី ក្នុងមួយថ្ងៃ ដើម្បីទ្វោរមានពណ៌បែកចេកស្រស់
- បន្ទាប់ពីប្រមូលផលរួច គួរបង្កើរទីកចេញ ហើយសម្ងាត និងសម្ងាប់ មេភោគក្នុងប្រព័ន្ធគាំងមូល។ បន្ទាប់មក គួរត្រាំប្រព័ន្ធដោយទីកស្ថាត និងដែលគ្រាន់ត្រូវ ១ ថ្ងៃ។

## **ការជិវំសាខ្យាត**

- ពីថ្ងៃទី ១ ដល់ទី ៣ : ត្រាំត្រាប់ ១ យប់ ហើយដាក់ ១ ត្រាប់ ក្នុង ស្រស់កិដ្ឋុង ឬ អេបុង ១ កុនដាំ។ ទុកស្រស់កិដ្ឋុង ឬ អេបុងទាំងនេះក្នុង ម្លៃ ហើយបាយពីកសរស់ត្រូច (Spray) លើក ២ ដី ក្នុងមួយថ្ងៃ (ត្រីក និងល្អាច)
- ពីថ្ងៃទី ៤ ដល់ទី ១២ : ដាក់ស្រស់កិដ្ឋុង ឬ អេបុងខាងលើ ដែលមាន ពន្លឺកសាខ្យាត ឲ្យត្រូវថ្ងៃ ហើយបាយពីកឲ្យសើមជានិច្ច
- ពីថ្ងៃទី ១៣ ដល់ទី ១៩ : យកអំស្រស់កិដ្ឋុង ឬ អេបុង ដែលមានដុះ កុនសាខ្យាត ដាក់ក្នុងកំព្យានដាំ ហើយដាក់ក្នុងច្នាលដំណាំ (អាច បាយពីកស្ថាត ដែលនៅលើទីការ ត្រូវពិនិត្យ និងធ្វើឲ្យទីក មានសុលម្ពស់ស្ថិក ឬ ឯកសារ និង EC សមស្រប
- ពីថ្ងៃទី ២០ ដល់ទី ៣៩ : ប្រើប្រាស់ដំណាំនិងដុះបែកចេកកំព្យាន ត្រូវពិនិត្យ និងធ្វើឲ្យទីកមាន ឬ ឯកសារ និង EC សមស្រប
- ពីថ្ងៃទី ៤០ ដល់ទី ៤៧ : ដំណាំសាខ្យាតអាចនិងលូតលាស់ពេញ លេញ ពេលតីដល់ដំណាំការការប្រមូលផល។

## **៥. កុណាសម្បគ្និតិ និងកុណាផិប្តិតិ នៃករាប៉ាប់នៃលើខិតិក**

### **៥.១. កុណាសម្បគ្និតិ**

- អាចអនុវត្តបាននៅកំបន់ដែលដើមិនស្ថិរមានដឹងដាកិ
- ត្រូវការទីកន្លែងក្នុង

- មិនចាំបាច់ក្នុងរាសជី
- ដាយគ្រប់គ្រងសត្វលិត និងធ្វើដោយមិនចាំបាច់ចំណាយបែងច្ប័ំ
- មិនងេតិទិលប់ពីការរួមបងី (ដោយធ្វើស្ថិត និងធ្វើផ្សេងទៀត)
- មិនចាំបាច់ស្រាចប្រាស់
- អាចដាំបានរហូត ទៅ: ក្នុង ឬ ក្លែងខ្លាំង
- ស្តី កុមារ និងមនុស្សទាំងអស់អាចអនុវត្តបាន
- ទិន្នន័យបញ្ជីស៊ែរ

## ៥. គុណវិទ្យា

- អាចអនុវត្តបានសម្រាប់តែបន្ថែមស្ថិត ផ្សេងៗ និងជាតា មានភាពឈរកាលខ្លួន
- ផ្លូវជីមុនសំ
- មិនទាន់មានការយល់ដឹងទូលំទូលាយនៅឡើយ។

## ៥. បញ្ហាជីវេជ្ជ និងផែនការស្ថាមុខងារ

បញ្ហា	មូលហេតុ	ដំណោះស្រាយ
ភាគុយខ្លាយ ឬ អស់ចាមពល	<ul style="list-style-type: none"> <li>- ប្រអប់បញ្ញាអុច</li> <li>- សាកមិនគ្រប់ ព្រោះខ្លះ ពន្លឹង និងកម្លាំងរាជការិត</li> </ul>	<ul style="list-style-type: none"> <li>- ពីខ្លួន ពីជ្រើនដែលស្ថាមុខងារ</li> <li>- ភាគុយជាល់</li> <li>- សាកភាគុយនៅក្នុងដៃប្រឈម</li> </ul>
មួកទីរបុម ដំណើរការ មិនទាន់ឡើង ឬ ដំណើរការរហូត	<ul style="list-style-type: none"> <li>- ខ្លួនដែលទ្វូចត្រូវនិក កំណត់ពេល</li> </ul>	<ul style="list-style-type: none"> <li>- ជួសជុល និងជួរថ្មី</li> <li>- បញ្ចាបិទ និងបើកមួកទៅរូម</li> </ul>
មានធ្វើ និងសត្វលិតបំផ្តាល់	<ul style="list-style-type: none"> <li>- មានធ្វើ និងសត្វលិត រាជក្រឹតប្រើប្រាស់</li> </ul>	<ul style="list-style-type: none"> <li>- អនុវត្តន័យការចប្រោះ ការពារដំណាំ (IPM) ដូចជាដំបូងក្នុងជ្រើសសំណាល់ ដំណំបានសំណាល់ ឬ បើកប្រាស់ច្បាំពុលដូចជាតាតិ</li> </ul>



បន្ទះលូតហាស់ យើត បុ ងាប់	- ឧះសារធាតុចិត្តីម - មានកត្តាប់ដោរកតគ្គាត - ទីកន្លែងអូកសីវិហេរ្យ	- លែបធ្វើឲ្យសូលូយស្សីងដី មានសារធាតុចិត្តីមសម ស្របទៅតាមប្រភេទដំណាំ - ដ្ឋីសិលិជីជន់ និង អនុ វត្ថុមានការ IPM - បន្ទះមកដ្ឋារក្បរទីក ដើម្បីធ្វើ ឲ្យមាន បុ បងើនអូកសីវិហេរ្យ
ខ្សែសុខុងផ្ទៃ សំណាក់ព័ត៌មាន	- ត្ថានចរន្តខ្សែថែប្រួល	- បាត់ទីកជាសរៀសកូច្ចាំ (Micro Sprinkler) - ពិនិត្យ និងធ្វើឲ្យមាន ខ្សែ ថែប្រួល - ផ្ទៃសំណាក់ព័ត៌មានក្នុង <sup>និង</sup> ធនបលក្តុ ណាប់បច្ចេកទេស

## ៦. ឧបករណ៍នៃទេស និង ត្រួតពិនិត្យ

គ្រូមានឧបករណ៍មួយចំនួនដើម្បីការសំនេះ និងត្រួតពិនិត្យសូលូយស្សីងដី និងលក្ខខណ្ឌបរិយាតាស ដូចជា ៖ ឧបករណ៍ការសំរាប់កម្រិត pH និង EC ទីក ព្រមទាំងសំគាល់ការងារ និងសំណើមបរិយាតាស។

### ៦.១. នៃទេស និង pH ទីក

- យកត្រួតពិនិត្យ pH ១ បន្ទះ ប្រឈមកត្តុងដុងសូលូយស្សីងដី ហើយធ្វើឲ្យពណ៌របស់វា ជាមួយពណ៌កត្តុងតារាង ១ ពណ៌នៅកត្តុងតារាងនៅមានលេខដែលត្រូវបានក្នុងពីកម្រិត pH របស់ទីក
- កម្រិត pH ដែលសមស្របសម្រាប់ដំណាំ តីនៅចន្ទោះ ៥ និង ៧។

	
ការរៀនសក្រាតាសពិនិត្យ pH ឬ ឱងសុលុយស្សានី	ការធ្វើឱងពណ៌ក្រាតាស ឬមួយពណ៌ ឬឱងតារាង

## ៦.២. ឯកតម្លៃទាន់កម្រិត EC ជីវិត

ជាទុទេ គេតែងប្រើឱហករណ៍ខាងក្រោម សម្រាប់វាសំកម្រិត EC នៃសុលុយស្សានី ដើម្បី

- លេខ ១ ដើម្បី ជាករណី (កម្រិត EC)
- លេខ ២ ដើម្បី អង្វាស់ (អង្វាស់)
- លេខ ៣ បិុត្តុងចុចបិទ បើក
- លេខ ៤ បិុត្តុងចុចវារីស់ EC
- លេខ ៥ បិុត្តុងចុចដើម្បីការ  
ទិន្នន័យនៅលើអេក្រង់។



## ចំណាំ ៤

- កម្រិត EC ដែលសម្របសម្រាប់ដំណាក់បន្ថែម គឺនៅចន្ទនោះ ២ ០០០ និង ៤ ០០០  $\mu\text{s}/\text{cm}^{-1}$  ហើយយើង EC មានកម្រិតទាមដាននេះ ត្រូវបន្ថែមជីសុវត្ថិភាពមេ (ពណ៌ស្តាយ) និងជីវិ (ពណ៌រែបគង) ត្រូវធិនីសូលុយស្សុងដី
- សីតុណ្ឌភាពទីក ដែលសម្របសម្រាប់ដំណាក់បន្ថែម គឺនៅចន្ទនោះ ២០ និង ២៥ អង្វារលេខ។ ហើយទីកត្រូវពេញ ប្រសភាថន្លឹមដីនិងស្ថាប្រឈប់យកសារធាតុចិត្តីម។

## ៦.៣ ឧបករណ៍ក្រឡតិលិត្យសីតុណ្ឌភាព និងសំណើមិយាកាស (Thermo-Hygrometer)

គេប្រើប្រាស់ប្រើប្រាស់ខាងក្រោម សម្រាប់តាមដានសីតុណ្ឌភាព និងសំណើមិយាកាស។



## អាសយដ្ឋាន

១. ឯកសារបច្ចេកទេសស្តីពី ការដំបន់ឡើងបៀវិជ្ជក ប្រើចាមពលប្រព័ន្ធគាតិក្យ (Solar Hydroponic and Aquaponic) រៀបរៀងដោយ ក្រុមហ៊ុន SOGE នៅឆ្នាំ ២០១៩
២. ព័ត៌មានក្នុង <https://skhcn.quangbinh.gov.vn/3cms/upload/khcn/File/TapChiKHCN/2015/so3/10.pdf>
៣. ព័ត៌មានក្នុង [http://www.datvietchemical.vn/files/assets/tai\\_lieu\\_phu\\_thuy\\_canh.pdf](http://www.datvietchemical.vn/files/assets/tai_lieu_phu_thuy_canh.pdf)
៤. សត្វលូតដែលបំផ្តាញជាមុននៅកំបន់ខ្ពង់កបកម្ពុជា (Insects of upland crops in Cambodia) រៀបរៀងដោយ Australian center for International Agriculture Research នៅឆ្នាំ ២០៩០ (<https://www.aciar.gov.au/node/10021>)
៥. ឯកសារបច្ចេកទេសស្តីពី ធនលិកកម្មសេវាក្នុង តាមរិធីដំបន់ឡើងបៀវិជ្ជក ដែលមានចំណើមត្រួតពិនិត្យ (Small-scale aquaponics food production - Integrated fish and plant farming) រៀបរៀងដោយ អង្គភាពសេវាក្នុង និងកសិកម្ម នៃសហប្រជាធាសិ (FAO) នៅឆ្នាំ ២០១៨ (<http://www.fao.org/3/a-i4021e.pdf>)
៦. ឯកសារបច្ចេកទេសស្តីពី ការដំបន់ឡើងបៀវិជ្ជក ដែលមានចំណើមត្រួតពិនិត្យ (Deep Water Culture Aquaponic Unit: Step by Step Description) រៀបរៀងដោយ អង្គភាពសេវាក្នុង និងកសិកម្ម នៃសហប្រជាធាសិ (FAO) នៅឆ្នាំ ២០១៥ (<http://www.fao.org/3/CA2549EN/ca2549en.pdf>) ១